

IN THE COURT OF COMMON PLEAS OF _____ COUNTY
ក្នុងតុលាការបណ្តឹងទូទៅនៃខោនធី _____

 PLAINTIFF / **ដើមបណ្តឹង**

V. / ទល់នឹង

 DEFENDANT / **ចុងចោទ**

FAMILY COURT DIVISION

តុលាការគ្រួសារ

CIVIL ACTION

បណ្តឹងស៊ីវិល

No. / **លេខ** _____

PROTECTION FROM ABUSE

ការការពារពីការរំលោភបំពាន

AFFIDAVIT OF SERVICE
លិខិតប្រកាសស្តីពីការបញ្ជូនពាក្យបណ្តឹង

I, _____, the undersigned, hereby state that I served a copy of the Notice of Hearing and Order, Petition and Temporary Order in the above captioned action upon Defendant by handing the papers to:

ខ្ញុំ _____ ជាហត្ថលេខី សូមបញ្ជាក់ថា ខ្ញុំបានបញ្ជូនច្បាប់ចម្លងនៃសេចក្តីជូនដំណឹងពីសវនាការ និងដីកា ពាក្យបណ្តឹង និងដីកាបណ្តោះអាសន្ន ក្នុងនីតិវិធីបណ្តឹងខាងលើទៅឲ្យចុងចោទ ដោយប្រគល់ឯកសារឲ្យ:

at the following address:

នៅអាសយដ្ឋានដូចខាងក្រោម:

_____, Pennsylvania, ON THE _____ DAY OF _____, 20____ AT APPROXIMATELY _____ A.M. / P.M.

_____, រដ្ឋផេនស៊ីលវ៉ានៀ នៅថ្ងៃទី _____, 20____ នៅវេលាម៉ោងប្រហែល _____ ព្រឹក/ល្ងាច។

I verify that the statements made in this Affidavit are true and correct. I understand that false statements are made subject to the penalties of 18 Pa.C.S. §4904, relating to unsworn falsification to authorities.

ខ្ញុំបញ្ជាក់ថា សេចក្តីថ្លែងការណ៍ដែលបានធ្វើឡើងក្នុងលិខិតប្រកាសនេះ ជាការពិត និងត្រឹមត្រូវ។ ខ្ញុំយល់ដឹងថា សេចក្តីថ្លែងការណ៍មិនពិតនឹងត្រូវទទួលទណ្ឌកម្មក្រោម 18 Pa.C.S. §4904, ទាក់ទងនឹងការថ្លែងបន្លំចំពោះមុខអាជ្ញាធរ។

 Signature / **ហត្ថលេខា**

 Address / **អាសយដ្ឋាន**

Date / **កាលបរិច្ឆេទ**: _____

THIS FORM MUST BE COMPLETED AND SIGNED BY THE PERSON WHO SERVES THE DEFENDANT WITH THE NOTICE OF HEARING AND ORDER, PETITION AND TEMPORARY ORDER. IT MUST BE BROUGHT TO COURT ON THE HEARING DATE.

ទម្រង់នេះត្រូវបំពេញ និងចុះហត្ថលេខាដោយជនដែលបញ្ជូនសេចក្តីជូនដំណឹងពីសវនាការ និងដីកា ពាក្យបណ្តឹង និងដីកាបណ្តោះអាសន្នទៅឲ្យចុងចោទ។ ទម្រង់នេះត្រូវយកទៅកាន់តុលាការនៅថ្ងៃសវនាការ។